

ច្រុះរាខារសារចក្រកម្ពុខា ជាតិ សាសនា ព្រះមហាក្សត្រ

रकार्य हुन में राहित सामित एक इर हुला

ថ្ងៃទស្សាទ ៤០ នៃ ខ្លាប្ប ឆ្នាំពោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី១១១ ខែ 🧝 ឆ្នាំ២០២៤

សេចអ្គីសុខជំណឹច ស្តីពី

គានេច់ស្អាត់់អាច្រើប្រាស់អ្រសាសប្រាក់ដុល្លាអោចេតៃកុំគួទទ្លាយ

ធនាគារជាតិនៃកម្ពុជាមានកិត្តិយស សូមជម្រាបជូនគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ឱ្យបានជ្រាបថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើ៖

9. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត

២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា និង

៣. សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទូលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថាក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្ដល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិតដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ និងសាធារណជន ជ្រាប និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

> គិត សទណ្ឌវិន្ទ - គិត សទណ្ឌវិន្ទ

ិត្ត ខុ នេសាគិបាល

អគ្គលាយកគ្រូតពិសិត្យ។

Attachment 2

DEPARTMENT OF HOMELAND SECURITY United States Secret Service

COUNTERFEIT NOTE REPORT

COOKIEKI ELI NOTE KEI OKI						
INSTRUCTIONS TO BANK: 1. Prepare and submit one copy of this completed form with each suspected counterfeit note to your local SECRET SERVICE OFFICE. 2. If desired, an additional copy of this form should be prepared and retained for your records. 3. Unless advised otherwise, the suspect note submitted to the Secret Service should be considered counterfeit. 4. The Secret Service WILL NOT return a copy of this form.						
NAME OF BANK:						
						DO NOT WRITE IN THIS SPACE
BANK ROUTING NUMBER: POINT-OF-CONTACT:						
POINT-OF-CONTACT: POINT-OF-CONTACT'S E-MAIL: (if different from above)						
POINT-OF-CONTACT'S E-MAIL: (ir different from above) POINT-OF-CONTACT'S TELEPHONE NUMBER: (include area code)						
POINT-OF-CONTACT'S TELEPHONE NUMBER. (include area code)						
MAILING ADDRESS OF BANK: (include ZIP Code)						
INTITION ADDITION OF DAINT. Include 211 July						
						Classification Number
IMPORTANT NOTICE Bank tellers and persons surrendering the note should date and initial each counterfeit note one time with pen and ink in the border area of the note for identification. If the person						
surrendering the note knows from whom he/she received it, or has a description of the passer, or his/her auto, or any other information, TELEPHONE the local police department						
or Secret Service office IMMEDIATELY and hold the note. (The telephone number of the nearest Secret Service office may be found at www.secretservice.gov .) Otherwise, if no						
information is available, please mall the note to the Secret Service local office on the day it is received. The submitting bank agrees to abandon any properly interest in counterfeit						
notes it surrenders to the Secret Service.						
DESCRIPTION OF COUNTERFEIT NOTE OR RAISED NOTE (for raised note give serial number only)						
DENOMINATION FEDERAL RESERVE BANK (Series 1996 - Letter/Number) NOTE POSITION LETTER/NOTE POSITION NUMBER						
NOTE POSITION LETTER/FACE BACK PLATE NO. SERIES SERIAL NUMBER						
PLATE NO.						
COUNTERFEIT NOTE RECEIVED FROM						
NAME OF INDIVIDUAL / BUSINESS DATE OF ACTIVITY OR DEPOSIT						
THINE OF HABITIDOTET DOUBLEGO						BATE OF ACTIVITY ON BELOCIT
HOME ADDRESS (OR BUSINESS LOCATION WHERE COUNTERFEIT WAS PASSED)						HOME PHONE (with Area Code)
HOME ADDITION (ON BOOMEDO LOCATION WHILINE GOODNIEN EN WAS ANOCED)						,
						BUSINESS PHONE (with Area Code)
						(
NAME OF PERSON SURRENDERING AND INITIALING NOTE NAME OF TELLER RECEIVING AND INITIALING NOTE						
INFORMATION ABOUT COUNTERFEIT NOTE						
DOES THE CUSTOMER HAVE ANY INFORMATION AS TO THE SOURCE OF THE COUNTERFEIT? Yes No						
WAS THERE ANY SUSPICIOUS ACTIVITY?						
IS THIS A NON - CUSTOMER?						
REMARKS:						
INLIVIATINO.						
DISPOSITION /For	Sacrat Sami	re liee Only)				
DISPOSITION (For Secret Service Use Only) Genuine note and SSF 1604 returned to bank (Receipt No.)						

This form is not subject to the requirements of Pub. L. 96-511 "Paperwork Reduction Act of 1980." 44 U.S.C., Chapter 35, Section 3518 (c)(1)(A) states that, "...this chapter [Chapter 35] does not apply to the collection of information ... during the conduct of a Federal criminal investigation..."